

P95000066310

1201 HISS STREET

DAVIE, FL 33325

TEL 322 9177

FAX 322 9177

800-347-8086



ACCOUNT NO. : 072100000032

REFERENCE : 669749 119520A

AUTHORIZATION :

COST LIMIT : \$ 122.50

ORDER DATE : August 28, 1995

ORDER TIME : 8:23 AM

ORDER NO. : 669749

CUSTOMER NO: 119520A

CUSTOMER: Ms. Iyon Gallo
L & I GALLO ACCOUNTING

1213 South West 120th Way

Davie, FL 33325

ORDER TOTAL: \$122.50
ORDER TOTAL: \$122.50
ORDER TOTAL: \$122.50

DOMESTIC FILING

NAME: E.C. GENERAL TRADING, INC.

☒ ARTICLES OF INCORPORATION
☐ CERTIFICATE OF LIMITED PARTNERSHIP

PLEASE RETURN THE FOLLOWING AS PROOF OF FILING:

☒ CERTIFIED COPY
☐ PLAIN STAMPED COPY
☐ CERTIFICATE OF GOOD STANDING

CONTACT PERSON: Karen B. Rozar

EXAMINER'S INITIALS:

SAB
8/28/95

RECEIVED
95 AUG 29 10:12 AM
FILED

FILED

55 10 28 11:15

**ARTICLES OF INCORPORATION OF
E.C. GENERAL TRADING, INC.**

The undersigned, for the purpose of forming a corporation under the Florida Business Corporations Act do hereby adopt the following Articles of Incorporation:

**ARTICLE I
NAME**

The name of the corporation is E.C. GENERAL TRADING, INC.

**ARTICLE II
OFFICES**

The principal place of business and mailing address of this corporation shall be:

**1127 FAIRLAKE TRACE., SUITE 2104
FT. LAUDERDALE, FL 33326**

The corporation may have such other offices, either within or without the State of Florida, as the board of directors may designate, or as the business corporation may require from time to time.

**ARTICLE III
PURPOSE**

The general purposes for which the corporation is organized are:

1. To engage in general services, including but not limited to: **IMPORT AND EXPORT.**
2. To transact any other lawful business for which corporations may be incorporated under the Florida Business Corporation Act.

**ARTICLE IV
CAPITALIZATION AND SHARES**

The number of shares which the corporation is authorized to issue is 100 common shares at 1.00 par value.

**ARTICLE V
REGISTERED AGENT**

The name and address of the initial registered agent shall be:

**EMILIO C CAMPOS
1127 FAIRLAKE TRACE., SUITE 2104
FT. LAUDERDALE, FL 33326**

**ARTICLE VI
DIRECTORS**

The number of directors constituting the initial board of directors is/are (3). The name and address of each director is:

**EMILIO C CAMPOS
1127 FAIRLAKE TRACE., SUITE 2104
FT. LAUDERDALE, FL 33326**

**ARTICLE VII
INCORPORATES**

The name and address of each incorporate is:

PRESIDENT

**EMILIO C. CAMPOS
1127 FAIRLAKE TRACE., SUITE 2104
FT. LAUDERDALE, FL 33326**

The undersigned has (have) executed these Articles of Incorporation this

____ 21ST. ____ day of __August____, 1995____



Signature/President

Signature/Vice-President

**CERTIFICATE OF DESIGNATION
REGISTERED AGENT / REGISTERED OFFICE**

Pursuant to the provisions of section 607.0501, Florida Statutes, the undersigned corporation, organized under the laws of the State of Florida, submits the following statements in designating the registered office / registered agent, in the state of Florida.

1. The name of the corporation is: E.C. GENERAL TRADING, INC.
2. The name and address of the registered agent and office is:

EMILIO C. CAMPOS
1127 FAIRLAKE TRACE., SUITE 2104
FT. LAUDERDALE, FL 33326



Signature/corporate officer

Title__President____

Date__8/21/95____

Having been named as registered agent and to accept service of process for the above stated corporation at the place designated in the certificate, I hereby accept the appointment as registered agent and agree to act in this capacity. I further agree to comply with the provisions of all statutes relating to the proper and complete performance of my duties, and I am familiar with and accept the obligations of my position as Registered Agent.



Signature

Date__8/21/95____

FILED
2003
AUG 21 2003
CLERK OF COURT
CLERK OF COURT